

កម្មវិធីសុវត្ថិភាព និងយុត្តិធម៌៖ សម្រេចឱ្យបាននូវសិទ្ធិ និងឱកាសរបស់ពលករទេសន្តរប្រវេសន៍ជាស្ត្រីក្នុងតំបន់អាស៊ាន



Spotlight Initiative
To eliminate violence against women and girls



កម្រងព័ត៌មានសេវា៖ អំពើហិង្សាលើពលករចំណាកស្រុកជាស្ត្រីនៅអាស៊ាន



bit.ly/services4wmw

អំពីកម្រងព័ត៌មានសេវានេះ

- ការសម្របសម្រួល និងការបញ្ជូនប្រកបដោយប្រសិទ្ធភាពគឺចាំបាច់ សម្រាប់ការឆ្លើយតបចំពោះតម្រូវការរបស់ពលករចំណាកស្រុកជាស្ត្រីដែលជួបប្រទះនូវអំពើហិង្សា។ កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ (Safe and Fair) បានរៀបចំកម្រងព័ត៌មានសេវាថ្នាក់តំបន់នេះឡើង សម្រាប់គោលបំណងមួយនេះ (កម្រងព័ត៌មានសេវាពេញលេញ ក៏កំពុងត្រូវបានរៀបចំផងដែរ ហើយនឹងមានសម្រាប់ប្រើប្រាស់នាពេលឆាប់ៗនេះ)។
- កម្រងព័ត៌មានសេវានេះជួយសម្រួលដល់ការបញ្ជូនស្ត្រី រាប់បញ្ចូលទាំងពលករចំណាកស្រុកជាស្ត្រីដែលជួបប្រទះនូវអំពើហិង្សាផងដែរ តាមរយៈការចែករំលែកព័ត៌មានអំពីអ្នកផ្តល់សេវាដែលមានឯកទេសឆ្លើយតបចំពោះតម្រូវការរបស់ជនរងគ្រោះដោយសារអំពើហិង្សាលើស្ត្រីនៅក្នុងតំបន់ទាំងមូល។
- បញ្ជីខាងក្រោមនេះ រួមមាន អង្គការស្ថាប័នដែលបំពេញតួនាទីជួរមុខ ក្នុងការគាំទ្រដល់ពលករចំណាកស្រុកជាស្ត្រីដែលរងគ្រោះដោយសារអំពើហិង្សានៅកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
- សេវាដែលបង្ហាញជូនក្នុងកម្រងព័ត៌មាននេះ រួមមាន សេវាសុខភាព នគរបាល/សេវាយុត្តិធម៌ សេវាសង្គមកិច្ច សេវាការងារ ព្រមទាំងលេខទូរស័ព្ទបន្ទាន់ និងជម្រកសុវត្ថិភាព ហើយសេវាទាំងនេះគឺជាសេវាចាំបាច់សំខាន់ៗបំផុតសម្រាប់ឆ្លើយតបចំពោះតម្រូវការរបស់ពលករចំណាកស្រុកជាស្ត្រីដែលរងគ្រោះដោយសារអំពើហិង្សានៅក្នុងអាស៊ាន

ប្រទេសកម្ពុជា



សេវាសុខភាព

សម្រាប់ការធ្វើតេស្តរហ័ស

- មន្ទីរពេទ្យបង្អែកក្រុងភ្នំពេញ
 - ទូរស័ព្ទ: 077 559 983
 - អាសយដ្ឋាន: អគារលេខ ១៣៧ ១៣៨ ផ្លូវលេខ ១៦៨ (ផ្លូវលេខ ១៦៨) កែងផ្លូវលេខ ១៣៤ រាជធានីភ្នំពេញ
- <https://www.facebook.com/pages/category/Government-Organization/Phnom-Penh-Municipal-Referral-Hospital-1668292960055924/>

នគរបាល/សេវាយុត្តិធម៌

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិធន

- ទូរស័ព្ទ: 1288, 023 997 919
- ហ្វេសប៊ុក: <https://www.facebook.com/pg/Cambodian-Anti-human-Trafficking-Juvenile-Protection-Police-1657135634508745/about>

ការងារ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

- ទូរស័ព្ទ: 023 63 57 177
- គេហទំព័រ: www.nea.gov.kh
- ហ្វេសប៊ុក: <https://www.facebook.com/nea-akhmer/>

មជ្ឈមណ្ឌលធនធានទេសនុរូប្រវេសក

- ខេត្តសៀមរាប 078 682 268, 063 210 277
- ខេត្តកំពង់ធំ 077 450 488, 012 436 536
- ខេត្តបន្ទាយមានជ័យ 092 501761
- ខេត្តបាត់ដំបង 097 369 7779 / 017 714 407

អង្គការគ្រោងខ្នាតិបាលៈ អង្គការផ្តល់ជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី (LSW)

- ទូរស័ព្ទ: 077 455 516
- គេហទំព័រ: <http://www.lscw.org/>
- ហ្វេសប៊ុក: <https://www.facebook.com/LSW-CW02/>

ខ្សែទូរស័ព្ទរាយការណ៍ទាន់ហេតុការណ៍ និងជម្រកសុវត្ថិភាព

អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC)

- ទូរស័ព្ទ: 855-23-997967
- <http://www.cwcc.org.kh/contact.php>
- <https://www.facebook.com/people/Cwcc-Cambodia/100007797345795>

ខ្សែទូរស័ព្ទទាន់ហេតុការណ៍ (រួមអំពើហិង្សាលើស្ត្រី) របស់អង្គការបណ្តាញទូរស័ព្ទជំនួយកុមារនៅកម្ពុជា

- ទូរស័ព្ទ: 1280
- គេហទំព័រ: <http://childhelpline.org.kh/km/>

វិស័យសង្គមកិច្ច

ក្រសួងកិច្ចការនារី

- មន្ទីរកិច្ចការនារី រាជធានីភ្នំពេញ: 012 828 368; 086 238 288; 095 690 600
- មន្ទីរកិច្ចការនារី ខេត្តបន្ទាយមានជ័យ: 012 655 792; 012 523 366; 089 334 492
- មន្ទីរកិច្ចការនារី ខេត្តសៀមរាប: 012 636 185; 017 533 884; 012 428 766
- មន្ទីរកិច្ចការនារី ខេត្តកំពង់ធំ: 012 684 956; 092 811 550; 092 923 69
- មន្ទីរកិច្ចការនារី ខេត្តបាត់ដំបង: 012 239 387; 017 892 604; 012 422 487



Spotlight Initiative





កណ្តុរេស៊ី



សេវាសុខភាព

វេជ្ជបណ្ឌិត ប៉ូកេ ប្រិយ៉ូ នូហ្គ្រូហូ
(Dr. Boge Priyo Nugroho)
(ទីក្រុងបាកាតា)

- ទូរស័ព្ទ៖ +62 811-1922-024
(មជ្ឈមណ្ឌលសង្គ្រោះស្ត្រីមាន
វិបត្តិដោយសារអំពើហិង្សា
ទាក់ទងនឹងយេនឌ័រ ដែល
មានទីតាំងនៅមន្ទីរពេទ្យ តា
រ៉ាកាន់ (Tarakan)

ផេទ្យាយ៉ាណាន់ គីថាខូ ផេនីយីន
តាន់ ធៀបម៉ឺន ខាន់ អាណាក់
(P2TP2A) រ៉ូម៉ាហ៍ សាកិត អ៊ីម៉េម
ប៉ូសាត (RSUP) សាងហ្គាលាហ៍
(Pelayanan Terpadu Penyintas
Perempuan dan Anak (P2TP2A)
Rumah Sakit Umum Pusat
(RSUP) Sanglah)

- ទូរស័ព្ទ៖ (0361) 227911 បន្ត
15

នគរបាល/ សេវាយុត្តិធម៌

ហែល រ៉េណាក់តា (Help
Renakta) អង្គការជំនួយផ្លូវ
ច្បាប់/ឡេមប៉ាហ្គា ប៉ាន់ទួន ហូត្ត
ម (Lembaga Bantuan
Hukum - LBH) (APIK)

- ទូរស័ព្ទ៖ +62 813 8882 2669
(តាមរយៈវ៉ត់ស្តែប
(WhatsApp))
- អ៊ីម៉ែល៖
lbh.apik@gmail.com

P2TP2A ឌីខេអាយ បាកាតា (DKI Jakarta)
(អង្គការពង្រឹងស្ត្រី និងការពារកុមារ)

- ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖ 112
- ទូរស័ព្ទ៖ 0813 1761 7622
- អ៊ីម៉ែល៖ konsultasi.uptp2adki.2007@gmail.com

វិស័យសង្គមកិច្ច

ក្រសួងលើកកម្ពស់ភាពអង់អាចរបស់
ស្ត្រី និងការពារកុមារ (MOWECP)

- ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖
+62821 2575 1234
- អ៊ីម៉ែល៖
pengaduan@kemenpppa.go.id
- គេហទំព័រ៖
<http://bit.ly/kamitetapada>

កូណាស់ ផ្ទៃម៉ែកូន (Komnas
Perempuan)

- ទូរស័ព្ទ៖ (+6221) 390 3963
- អ៊ីម៉ែល៖
petugaspengaduan@komnasperempuan.go.id;
- mail@komnasperempuan.go.id
- គេហទំព័រ៖ <http://s.id/6Tsdx>

យ៉ាយ៉ាសាន់ ប៉ូលីហ៍ (Yayasan Pulih)

- ទូរស័ព្ទ៖ +62 811 843 6633
- គេហទំព័រ៖
<http://yayasanpulih.org/konsultasi-online/>

ការងារ

BNP2TKI (ទីភ្នាក់ងារជាតិស្វែង
រកការងារ និងផ្តល់ការការពារ
ដល់ពលករចំណាកស្រុកកណ្តុរេស៊ី)
មជ្ឈមណ្ឌលជួយអ្នកមានវិបត្តិ

- អាសយដ្ឋាន៖ BNP2TKI
អគារ ជេអិល អ៊ីមធី ហារីយ៉ូ
ណូ ការ ៥២ បាកាតា 12095
(Building Jl. MT Haryono
Kav. 52 Pancoran, Jakarta
12095)
- ទូរស័ព្ទ៖ +62 21 791 88924
(ម៉ោងធ្វើការ៖ ថ្ងៃ ចន្ទ-សុក្រ
ម៉ោង 9-16 pm)

Halo TKI (មជ្ឈមណ្ឌលហៅ
ទូរស័ព្ទ) 0800 1000 (ហៅទូរស័ព្ទ
ដោយមិនគិតថ្លៃនៅក្នុងប្រទេស)
អាចប្រើប្រាស់ ២៤ ម៉ោង

- ទូរស័ព្ទ៖ +6221 292 44800
(អាចគេចូលពីក្រៅប្រទេស
ដោយមានការគិតថ្លៃសេវា)
7266 (ធ្វើសារសម្រាប់ករណីបន្ទាន់
ដោយមិនគិតថ្លៃ) សូមវាយពាក្យ
ថា៖ ACA#TKI#sender
name#issue complained

ខ្សែទូរស័ព្ទរាយការណ៍
ទាន់ហេតុការណ៍ និង
ជម្រកសុវត្ថិភាព





ប្រទេសឡាវ



សេវាសុខភាព

ក្រសួងសុខាភិបាល (មន្ទីរពេទ្យមិត្តភាព)

- ទូរស័ព្ទ: 856 02 2222 6161

នគរបាល/ សេវាយុត្តិធម៌

ក្រសួងយុត្តិធម៌

- ទូរស័ព្ទ: 856 02 2220 4047

សមាគមអភិវឌ្ឍន៍ស្ត្រី និងអប់រំផ្លូវច្បាប់ (ADWLE)

- ទូរស័ព្ទ: 856 02 5562 8773

វិស័យសង្គមកិច្ច

មជ្ឈមណ្ឌលផ្តល់ប្រឹក្សា និងការពារស្ត្រី និងកុមារ

- ទូរស័ព្ទ: 856 02 2222 8831
ឬ 856 21 771 302

សមាគមអភិវឌ្ឍន៍យេនឌ័រ

- ទូរស័ព្ទ: 856 02 5550 4960

គណៈកម្មាធិការជាតិលើកកម្ពស់ឧត្តមប្រយោជន៍របស់ស្ត្រី និងមាតា-កុមារ (NCAWMC)

- ទូរស័ព្ទ: 856 02 9980 1868

ការងារ

ក្រសួងការងារ និងសុខុមាលភាពសង្គម

- ទូរស័ព្ទ: 856 02 2804 0309

សហភាពសហជីពឡាវ

- ទូរស័ព្ទ: 856 02 2208 8805

ខ្សែទូរស័ព្ទទាន់ហេតុការណ៍:

- 1512

ខ្សែទូរស័ព្ទរាយការណ៍ទាន់ហេតុការណ៍ និងជម្រកសុវត្ថិភាព

មជ្ឈមណ្ឌលផ្តល់ប្រឹក្សា និងការពារស្ត្រី និងកុមារ

- ខ្សែទូរស័ព្ទទាន់ហេតុការណ៍: 1362

គណៈកម្មាធិការជាតិឆ្លើយតបចំពោះជំងឺកូវីដ-១៩

- ទូរស័ព្ទទាន់ហេតុការណ៍: 16666



Spotlight Initiative





ប្រទេសម៉ាឡេស៊ី

(ធ្វើបច្ចុប្បន្នភាពខែកក្កដាឆ្នាំ ២០២១)



សេវាសុខភាព

មជ្ឈមណ្ឌលច្រកចេញចូលតែមួយ ដើម្បីជួយអ្នកមានវិបត្តិ (មន្ទីរពេទ្យកូឡាឡាំពួរ)

- ទូរស័ព្ទ: +603 2615 5320

អាសយដ្ឋាន: អគារលេខ ២៣ ចាឡាន ប៉ាហាង 50586 កូឡាឡាំពួរ (23 Jalan Pahang, 50586 Kuala Lumpur)

វិស័យសង្គមកិច្ច

តេណាហ្គាណិតា (Tenaganita)

- ទូរស័ព្ទ: +6012 335 0512, +6012 339 5350

អាសយដ្ឋាន: អគារលេខ 12 ចាឡាន 6/11 សេកស៊ីយ៉េន 6 ប៉េតាលីងជ័យ ម៉ាឡេស៊ី (No.12, Jalan 6/11, Seksyen 6, Petaling Jaya, Malaysia)

ការងារ

មជ្ឈមណ្ឌលធនធានទេសន្តរប្រវេសន៍នៃសភាសហជីពម៉ាឡេស៊ី

- ទូរស័ព្ទ: +603 8024 3717
- អាសយដ្ឋាន: វិស្វា 10-5 ចាឡាន ឡាយ យ៉ា អេស ជេ 9/5 ធី ស៊ីប៉ង ចាឡាន ម៉ាឡេស៊ី (Wisma MTUC, 10-5, Jalan USJ 9/5T, Subang Jaya Malaysia)

ក្រសួងការងារនៃប្រទេសម៉ាឡេស៊ី

- ទូរស័ព្ទ: +603 8886 5192
- អ៊ីមែល: jtksm@mohr.gov.my

នគរបាល/សេវាយុត្តិធម៌

មជ្ឈមណ្ឌលជំនួយផ្លូវច្បាប់កូឡាឡាំពួរ

- ទូរស័ព្ទ: +603 2991 1121/ +603 2692 1122

អាសយដ្ឋាន: យូនីយ៉ុង ៣.០៣ ជាន់ទី ៣ វិស្វា ប៉ាដាន់ ប៉េហ្គាម ម៉ាឡេស៊ី លេខ ២ លេហូ ប៉ាសា បេសា 50050 កូឡាឡាំពួរ (Union3.03, Level 3 Wisma Badan Peguam Malaysia, No.2 Leboh Pasar Besar 50050 Kuala Lumpur)

ខ្សែទូរស័ព្ទរាយការណ៍ទាន់ហេតុការណ៍ និងជម្រកសុវត្ថិភាព

អង្គការជួយដល់ស្ត្រី (WAO)

- ខ្សែទូរស័ព្ទទាន់ហេតុការណ៍: +603 3000 8858
- ផ្ញើសារជាអក្សរ/វ៉ាត់ស្តែប (Whatsapp): +6018 988 8058

មជ្ឈមណ្ឌលសេវាទូរស័ព្ទប្រឆាំងការជួញដូរមនុស្សរបស់ម៉ាឡេស៊ី

- ខ្សែទូរស័ព្ទទាន់ហេតុការណ៍: 999

មជ្ឈមណ្ឌលត្រៀមបង្ការ និងឆ្លើយតបចំពោះវិបត្តិ (CPRC) កេប៉ាងសាន (Kebangsaan)

- ទូរស័ព្ទ: +603 88810200, +603 88810600, +603 88810700
- អ៊ីមែល: cprc@moh.gov.my



Spotlight Initiative





មីយ៉ាន់ម៉ា



សេវាសុខភាព

មជ្ឈមណ្ឌលច្រកចេញចូលតែមួយ ដើម្បីជួយដល់ស្ត្រីមានវិបត្តិដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ

មន្ទីរពេទ្យទូទៅយ៉ាងហ្គូន (Yangon General Hospital)
• ទូរស័ព្ទ: +95 1 256 112

មជ្ឈមណ្ឌលច្រកចេញចូលតែមួយ ដើម្បីជួយដល់ស្ត្រីមានវិបត្តិដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ

មន្ទីរពេទ្យ ពីន តា យ៉ា (Pin Ta Ya Hospital) និងមន្ទីរពេទ្យណៃពីង (Nay Pyi Taw Hospital)
• ទូរស័ព្ទ: +95 67 343 1071

នគរបាល/ សេវាយុត្តិធម៌

ខ្សែទូរស័ព្ទផ្តល់ជំនួយរបស់ប៉ូលីសប្រឆាំងនឹងការជួញដូរមនុស្ស

• ទូរស័ព្ទ: +95 9 49 555 666, 777, 888, 999

អង្គការស្ត្រីអាក់កាយ៉ា មីយ៉ាន់ម៉ា (Akhaya Women Myanmar) (ដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលីស និងផ្តល់សេវាជំនួយផ្លូវច្បាប់)

• ទូរស័ព្ទ: +95 9 72 677 433, +95 9 796 877 370

មូលនិធិអប់រំ និងអភិវឌ្ឍន៍ (ជំនួយផ្លូវច្បាប់ដល់ស្ត្រី និងក្មេងស្រី)

• ទូរស័ព្ទ: +95 9 97 20 56 280

ការងារ

សហភាពសហជីពមីយ៉ាន់ម៉ា (CTUM) (ការងារ និងកិច្ចការស្ត្រី)

• ទូរស័ព្ទ: +95 9 79 461 7449

បណ្តាញសិទ្ធិពលករចំណាកស្រុក (ការងារ និងកិច្ចការស្ត្រី)

• ទូរស័ព្ទ: +95 9 262 758 501

អង្គការការងារយ៉ុង ជី អូ (Yaung Chi Oo) (ការងារ និងកិច្ចការស្ត្រី)

• ទូរស័ព្ទ: +95 9 430 499 73

វិស័យសង្គមកិច្ច

ខ្សែទូរស័ព្ទទាន់ហេតុការណ៍របស់នាយកដ្ឋានសុខុមាលភាពសង្គម

• ទូរស័ព្ទ: +95 673 404222
+95 673 404999

អង្គការ ប៊ូសិនីស ខាញដ៍ មីយ៉ាន់ម៉ា (Business Kind Myanmar - CSO) ដល់ជំនួយសង្គមដល់ពលករ ទេសន្តរប្រវេសក៍ជាស្ត្រី

• ទូរស័ព្ទ: +95 9 431 307 50

ព្រះវិហារការ៉េន ប៉ាបតិសថ ខនវេនសិន (Karen Baptist Convention) (ផ្តល់ជំនួយសង្គម និងជម្រកសុវត្ថិភាពដល់ពលករ ទេសន្តរប្រវេសក៍ជាស្ត្រី និងជនរងគ្រោះដោយសារការជួញដូរមនុស្ស)

• ទូរស័ព្ទ: +95 9 520 180 4
+95 9 254 061 089

បណ្តាញអង្គការស្ត្រី

• ទូរស័ព្ទ: +95 9 770 864 28

ក្រុមលើកកម្ពស់ភាពអង់អាចរបស់ស្ត្រីជនជាតិការ៉េន (Karen)

• ទូរស័ព្ទ: +95 9 775 161 049

ខ្សែទូរស័ព្ទរាយការណ៍ទាន់ហេតុការណ៍ និងជម្រកសុវត្ថិភាព

ខ្សែទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខុមាលភាពសង្គម
• +95 673 404222, +95 673 404999

ភ្លឺនិកច្បាប់មីយ៉ាន់ម៉ា ខ្សែទូរស័ព្ទទាន់ហេតុការណ៍ ២៤ ម៉ោងសម្រាប់ជនរងគ្រោះ ដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ

• ទូរស័ព្ទ: +95 9 2666 84448, +95 9 2666 84449



ហ្វីលីពីន



សេវាសុខភាព

ក្រសួងសុខាភិបាល (DOH)

- ទូរស័ព្ទ៖ (632) 651-7800
- ខ្សែទូរស័ព្ទក្នុងមូលដ្ឋាន៖ 5003-5004
- (632) 165-364

ទីស្តីការនៃក្រសួងសុខាភិបាល៖

- (63) 918-8888364

មជ្ឈមណ្ឌលជាតិសម្រាប់អ្នក

- ដែលមានវិបត្តិផ្លូវចិត្ត
- (63) 917 989 8727

ការងារ

រដ្ឋបាលការងារប្រទេសរបស់ហ្វីលីពីន (POEA)

- ទូរស័ព្ទ៖ (632) 722 1189

រដ្ឋបាលសុខុមាលភាពពលករក្រៅប្រទេស (OWWA)

- ទូរស័ព្ទ៖ (632) 1348
- (632)722 1144

សហជីពសេនត្រូ (SENTRIO Labour Union)

- ទូរស័ព្ទ៖ (632) 666 3545
- អង្គការទេសន្តរប្រវេសន៍

នគរបាល/សេវាយុត្តិធម៌

ប៉ូលីសជាតិហ្វីលីពីន

- ទូរស័ព្ទ៖ (632) 177

មជ្ឈមណ្ឌលការពារស្ត្រី និងកុមាររបស់ប៉ូលីសជាតិហ្វីលីពីន (WCPC)

- ទូរស័ព្ទ៖ 8532-6690
- អ៊ីមែល៖ wpcp_pnp@yahoo.com
- wpcp_vawcd@yahoo.com
- avawcd.wpcp@pnp.gov.ph

ក្រុមប្រឹក្សាអន្តរស្ថាប័នឆ្លើយតបចំពោះ

- អំពើហិង្សាលើស្ត្រី និងកូនៗរបស់ពួកគេ
- ទូរស័ព្ទ៖ (632) 8735-1654 ភ្ជាប់បន្ត 122 / (632) 8733-6611
- អ៊ីមែល៖ iacvawc@pcw.gov.ph

ប៉ូលីសអាកាសយានដ្ឋានអន្តរជាតិទី

- ក្រុងម៉ានីល
- ទូរស័ព្ទ៖ (632) 917 839 6242

ខ្សែទូរស័ព្ទអន្តរកម្មនៃ (ប្រឆាំងនឹងការជួញដូរមនុស្ស)

- ទូរស័ព្ទ៖ (6322) 1343

ការិយាល័យជ្ជាប័ន និងសិទ្ធិមនុស្សសម្រាប់ស្ត្រី (WLB)

- ទូរស័ព្ទ៖ (63) 917 565 2077

វិស័យសង្គមកិច្ច

ក្រសួងសុខុមាលភាពសង្គមនិងអភិវឌ្ឍន៍ (DSWD)

- ទូរស័ព្ទ៖ (63) 918 9122813
- ខ្សែទូរស័ព្ទជំនួយ៖ (02) 8931-8101 to 07

អង្គភាពផ្តល់សេវាតាមសហគមន៍ DSWD នៃក្រសួងសុខុមាលភាពសង្គម និងអភិវឌ្ឍន៍

- ទូរស័ព្ទ៖ (632) 8733-0010 to 18 ភ្ជាប់បន្ត 116

ស្នងការទទួលបន្ទុកពលរដ្ឋហ្វីលីពីននៅក្រៅប្រទេស (CFO)

- ទូរស័ព្ទ៖ (632) 552 4700

មជ្ឈមណ្ឌលស្វែងរកការគាំទ្រដល់ជនទេសន្តរប្រវេសក៍ (CMA)

- ទូរស័ព្ទ៖ (63) 928 795 2222

ខ្សែទូរស័ព្ទរាយការណ៍ទាន់ហេតុការណ៍ និងជម្រក

ក្រសួងសុខាភិបាល (DOH)

- ខ្សែទូរស័ព្ទទាន់ហេតុការណ៍ ៖ 1555
- ខ្សែទូរស័ព្ទទាន់ហេតុការណ៍អាឡេង ប៉ូលីស (Aleng Pulis) ៖ (+63) 919 777 7377

ការិយាល័យឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រីនិងកុមារនៃ NBI (VAWCD)

- ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖ (632) 8525-6028
- អ៊ីមែល៖ vawcd@nbi.gov.ph

មជ្ឈមណ្ឌលអន្តរកម្មនៃសម្រាប់អ្នកដែលមានវិបត្តិ DSWD –NCR អូងនាយ៉ាន់ ថាក-អាសា (DSWD –NCR Ugnayan Pag-asa Crisis Intervention Center)

- ខ្សែទូរស័ព្ទទាន់ហេតុការណ៍៖ (632) 8734-8639 (632) 8734-8654 (632) 8734-8626 to 27





ប្រទេសសិង្ហបុរី



សេវាសុខភាព

ខ្សែទូរស័ព្ទរាយការណ៍ព័ត៌មានទាន់ហេតុការណ៍សម្រាប់ផ្តល់ការថែទាំនៅថ្នាក់ជាតិ: 1800-202-6868 (៨ ព្រឹក-១២ថ្ងៃក្រុង ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២០ ទៅ)

សេវាសុខភាពផ្លូវចិត្ត

- [សេវាផ្តល់ប្រឹក្សាតាមប្រព័ន្ធអនឡាញរបស់ វៃ យី \(Fei Yue\)](#)
- ខ្សែទូរស័ព្ទផ្តល់ជំនួយ សុខភាពផ្លូវចិត្តរបស់វិទ្យាស្ថានសុខភាពផ្លូវចិត្ត (6389-2222)
- អង្គការសាម៉ារីថាន់នៃប្រទេសសិង្ហបុរី (Samaritans of Singapore) (1800-221-4444)
- [អង្គការរិបបូនីកប្រាក់របស់សិង្ហបុរី \(Silver Ribbon Singapore\)](#) (6385-3714)

នគរបាល/សេវាយុត្តិធម៌

- សេវាសង្គ្រោះបន្ទាន់របស់ប៉ូលីស: 999
- ខ្សែទូរស័ព្ទរាយការណ៍ទាន់ហេតុការណ៍របស់ប៉ូលីស (សម្រាប់ព័ត៌មានដែលពាក់ព័ន្ធនឹងបទល្មើស) : 1800 255 0000

ការងារ

សមាគមអ្នកធ្វើការតាមផ្ទះជាជនបរទេសសម្រាប់ផ្តល់ការគាំទ្រសង្គម និងការបណ្តុះបណ្តាល (FAST)

- ខ្សែទូរស័ព្ទទាន់ហេតុការណ៍ ២៤ ម៉ោង: 1 800 339 4357
- ទូរស័ព្ទ: 1800-339-4357
- គេហទំព័រ: www.fast.org.sg
- អ៊ីមែល: enquiry@fast.org.sg

វិស័យសង្គមកិច្ច

HOME (អង្គការមនុស្សធម៌សម្រាប់លើកកម្ពស់សេដ្ឋកិច្ចរបស់ជនចំណាកស្រុក)

- គេហទំព័រ: <https://www.home.org.sg/>
- ខ្សែទូរស័ព្ទផ្តល់ជំនួយសម្រាប់អ្នកធ្វើការតាមផ្ទះ: 1800 797 7977 (ដោយមិនគិតថ្លៃ) +65 9787 3122 (ផ្ញើតាមរ៉ត់ វ៉ាត់ស្យាប (Whatsapp) / វាយប៊ី (Viber) / សារជាអក្សរ)
- លេខទូរស័ព្ទសម្រាប់សួរសំណួរទូទៅ: +65 9625 4193

PAVE សេវាចម្រុះសម្រាប់ផ្តល់ការការពារដល់បុគ្គល និងគ្រួសារ

- ទូរស័ព្ទ: 6555-0390
- គេហទំព័រ: <http://www.pave.org.sg/index.php>
- គម្រោង START
- គេហទំព័រ: <http://www.carecorner.org.sg/family-violence>
- ទូរស័ព្ទ: 6476-1482
- [TRANS SAFE Centre](#) (6449-9088)





ប្រទេសថៃ



សេវាសុខភាព

ខ្សែទូរស័ព្ទទាន់ហេតុការណ៍សម្រាប់អ្នកដែលមានវិបត្តិសុខភាពផ្លូវចិត្ត

- 1323

សេវាសុខភាពសម្រាប់ស្ថានភាពអាសន្ន

- 1669

មន្ទីរពេទ្យប៉ូលីស (ទីក្រុងបាងកក) (២៤ ម៉ោង)

- +66-2-207-6000

មន្ទីរពេទ្យម៉ែសុត (Mae Sot Hospital) (២៤ ម៉ោង)

- +66-55-531-224, 055-531-229

មន្ទីរពេទ្យមហារាជណាគីងម៉ៃ (Maharaj Nakorn Chiang Mai Hospital) (២៤ ម៉ោង)

- +66-53-936-150

នគរបាល /សេវាយុត្តិធម៌

ខ្សែទូរស័ព្ទទាន់ហេតុការណ៍របស់ប៉ូលីសជាតិ (២៤ ម៉ោង)

- 191

HRDF (ទីក្រុងបាងកក)

- +66-2-277-6882, 662-277-6887

ផ្ទះពន្លឺ (ម៉ែសុត)

- +66-55-531-123 (09.00-17.00)

អិល.អិល ស៊ី (ម៉ែសុត) (LLC (Mae Sot))

- +66-55-535-994

មូលនិធិ អ៊ឹម អេ ភី (MAP Foundation) (ឈៀងមៃ)

- +66-53-328134

វិស័យសង្គមកិច្ច

ខ្សែទូរស័ព្ទទាន់ហេតុការណ៍ទូទាំងប្រទេស 1300 (២៤ ម៉ោង)

- 1300

មូលនិធិមិត្តស្រី (មានជាភាសាអង់គ្លេស)

- +66-2-513-1001 (៩ ព្រឹក ដល់ ៤ រសៀល ថ្ងៃ ចន្ទ ដល់ សុក្រ)

មូលនិធិ អ៊ឹម អេ ភី (MAP Foundation) (ឈៀងមៃ)

- +66-53-328134

ហ្វឹមណិត (Homenet)/ FLEP (ទីក្រុងបាងកក)

- +66-2-5139242 (09.00-17.00)

បណ្តាញការពារពលករ (LPN) (សាមុតសាខន)

- +66-86-163-1390, 085-714-4320

សមាគមលើកកម្ពស់ស្ថានភាពស្រី (APSW)

- +66-2-929-2222, or 929-2301 to 7

គម្រោងស្តារសេរីភាព (ម៉ែសុត)

- +66-93-291-8818 (09.00-17.00)

ការងារ

ខ្សែទូរស័ព្ទទាន់ហេតុការណ៍សម្រាប់ពលករ

- 1506 (ភ្ជាប់បន្ត 3 - ការការពារពលករ)

ខ្សែទូរស័ព្ទទាន់ហេតុការណ៍សម្រាប់ករណីកូរីដ (២៤ ម៉ោង)

- 1422

ហ្វឹមណិត (Homenet)/ FLEP (ទីក្រុងបាងកក)

- +66-2-5139242 (09.00-17.00)

មូលនិធិរ៉ាក់ថៃ (Raks Thai Foundation) (ទីក្រុងបាងកកសាមុតសាខន ស្តីភិតថាណៃ)

- +66-2-089-0680

បណ្តាញការពារពលករ (LPN) (សាមុតសាខន)

- +66-86-163-1390, 085-714-4320

ខ្សែទូរស័ព្ទរាយការណ៍ទាន់ហេតុការណ៍ និងជម្រកសុវត្ថិភាព

ខ្សែទូរស័ព្ទទាន់ហេតុការណ៍ទូទាំងប្រទេស 1300 (២៤ ម៉ោង)

- 1300





ប្រទេសថៃ



សេវាសុខភាព

មន្ទីរពេទ្យ 354

- ទូរស័ព្ទ: 096 6120 540
- (04) 3762 2595

អាសយដ្ឋាន: ១២០ ឌុក ដូ, ប៉ាឌីញ, ហាណាយ (120 Đốc Ngữ, Ba Đình, Hà Nội)

នគរបាល /សេវាយុត្តិធម៌

សេវាជំនួយផ្លូវច្បាប់ ក្រសួងយុត្តិធម៌

- ទូរស័ព្ទ: 024. 37334309; 0888509566

ដំបូន្មានផ្លូវច្បាប់ដោយមិនគិតថ្លៃ – ការិយាល័យមេធាវី ប៊ូយ ឌិង អ៊ុង (Bui Dinh Ung Law Office)

- គេហទំព័រ: <http://vplsbuidinhung.vn>
- ទូរស័ព្ទ: 1900636396

អាសយដ្ឋាន: សូ ២៩, ដូ ២៩៨, ដុក ឡាំ, ហាណាយ (Số 29, ngõ 298 Ngọc Lâm, Phường Ngọc Lâm, Quận Long Biên, Hà Nội)

វិស័យសង្គមកិច្ច

CSAGA - មជ្ឈមណ្ឌលសិក្សា និងវិទ្យាសាស្ត្រអន្តរក្នុងផ្នែកយេនឌ័រ គ្រួសារ ស្ត្រី និងក្មេង ជំទង់

- ទូរស័ព្ទ: 024 3333 5599
- Webchat: csaga.org.vn (ពីម៉ោង ៨ - ២១ ថ្ងៃ ចន្ទ-សៅរ៍)

ការងារ

នាយកដ្ឋានការងារក្រៅប្រទេស

- អាសយដ្ឋាន: Cục quản lý lao động ngoài nước - 41B Lý Thái Tổ - Quận Hoàn Kiếm - Hà Nội
- ទូរស័ព្ទ: : 84 4 38249517
- អ៊ីមែល: dolab@dolab.gov.vn

ខ្សែទូរស័ព្ទរាយការណ៍ទាន់ហេតុការណ៍ និងជម្រកសុវត្ថិភាព

ខ្សែទូរស័ព្ទរាយការណ៍ទាន់ហេតុការណ៍ពិការណ៍ជួញដូរមនុស្ស:

- 111, 18001567

ផ្ទះសន្តិភាព ខ្សែទូរស័ព្ទទាន់ហេតុការណ៍: 1900969680

- គេហទំព័រ: <http://www.ngoinhabinhvien.vn>
- ទូរស័ព្ទ: 900 96 96 80; 0946833380



Spotlight Initiative

អ្វីទៅដែលហៅថាកម្មវិធីសុវត្ថិភាព និងយុត្តិធម៌

- កម្មវិធីសុវត្ថិភាព និងយុត្តិធម៌៖ សម្រេចឱ្យបាននូវសិទ្ធិ និងឱកាសរបស់ពលករចំណាកស្រុកជាស្ត្រីនៅក្នុងតំបន់អាស៊ាន គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Spotlight របស់សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលជាគំនិតផ្តួចផ្តើមសកលដែលអនុវត្តជាច្រើនឆ្នាំ ក្រោមកិច្ចសហការគ្នារវាងសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ។
- កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ ផ្តោតលើប្រទេសនៅអាស៊ាន និងអនុវត្តតាមរយៈភាពជាដៃគូរវាងអង្គការពលកម្មអន្តរជាតិ (ILO) និង UN Women និងអនុវត្តនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ តាមរយៈរដ្ឋាភិបាល សហជីព សមាគមនិយោជក សង្គមស៊ីវិល និងអង្គការស្ត្រី និងនៅកម្រិតតំបន់ តាមរយៈស្ថាប័នអាស៊ាន។
- សម្រាប់ កម្ពុជា រាល់សំណួររបន្ថែម៖ យុន សុភា អ្នកសម្របសម្រួលកម្មវិធី អ៊ីម៉ែល sophea.khun@unwomen.org